

កិច្ចព្រមព្រៀងអតិថិជន CLIENT AGREEMENT

ទីកន្លែង និងកាលបរិច្ឆេទនៃកិច្ចព្រមព្រៀង:.....DD../...MM../...YYYY..

កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងរវាង៖
The agreement has been made between

អេស៊ីលីដា ស៊ីឡូរីធី ភីអិលស៊ី ACLEDA Securities Plc.

អាសយដ្ឋាន: អគារ៦១ 'ជាន់ទី៥' មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
 #61 '5th Floor', Preah Monivong Blvd., Sangkat Srah Chork, Khan Daun Penh, Phnom Penh, Kingdom of Cambodia.

ទូរស័ព្ទ / Tel: +855 (0) 23 999 966 / 999 977 / 723 388, +855 (0) 15 723 388, ប្រអប់សំបុត្រ / P.O. Box: 1149,

អ៊ីម៉ែល / E-mail: info@acledasecurities.com.kh, គេហទំព័រ Website: www.acledasecurities.com.kh

ចុះបញ្ជីពាណិជ្ជកម្មលេខ ០០០០២៧១៣ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០១០ នៃព្រះរាជាណាចក្រកម្ពុជា ។

ACLEDA Securities Plc. registered at Ministry of Commerce, No. 00002713 dated 01 March 2010 of the Kingdom of Cambodia

និងអតិថិជន And Client

☐ រូបវន្តបុគ្គលឈ្មោះ:

Individual Client's Name

☐ នីតិបុគ្គល/ស្ថាប័ន:

Legal Entity/Organization

តំណាងសប្បថ្វាបំដោយឈ្មោះ:

Authorized Person's Name _____

លេខគណនីជូញដូរ _____

Trading Account Number

លិខិតសម្គាល់ខ្លួន: ☐ អត្តសញ្ញាណប័ណ្ណ ☐ លិខិតឆ្លងដែន លេខ:

Type of Legal ID	National I.D. Card	Passport	Number
1			
2			
3			
4			
5			
6			
7			
8			
9			
10			
11			
12			
13			
14			
15			
16			
17			
18			
19			
20			
21			
22			
23			
24			
25			
26			
27			
28			
29			
30			
31			
32			
33			
34			
35			
36			
37			
38			
39			
40			
41			
42			
43			
44			
45			
46			
47			
48			
49			
50			
51			
52			
53			
54			
55			
56			
57			
58			
59			
60			
61			
62			
63			
64			
65			
66			
67			
68			
69			
70			
71			
72			
73			
74			
75			
76			
77			
78			
79			
80			
81			
82			
83			
84			
85			
86			
87			
88			
89			
90			
91			
92			
93			
94			
95			
96			
97			
98			
99			
100			

ចេញដោយ:

Issued By

លេខបញ្ជីពាណិជ្ជកម្ម (ករណីជានីតិបុគ្គល/ស្ថាប័ន)..... កាលបរិច្ឆេទចុះបញ្ជីថ្ងៃទី: ...DD.../...MM.../...YYYY...

Commercial Registration No. (In case Legal Entity/Organization)

Issued Date

អាសយដ្ឋានទំនាក់ទំនង: ផ្ទះលេខ..... ផ្លូវ..... ឃុំ/សង្កាត់..... ស្រុក/ខណ្ឌ/កង..... ខេត្ត/រាជធានី.....

Contact Address	Home No.	Street	Commune/Sangkat	District/Khan/City	Province/Capital
-----------------	----------	--------	-----------------	--------------------	------------------

ភាគីទាំងពីរព្រមព្រៀងគ្នាដូចខាងក្រោម The Parties agree together the following:

பாக்கம்

១- អេស៊ីបីដា ស៊ីឃ្យូរីធី ភីអិលស៊ី ជាក្រុមហ៊ុនមូលបត្រដែលបានចុះបញ្ជីជាក្រុមហ៊ុនមហាជន ទទួលខុសត្រូវមានកម្រិតនៅក្រសួងពាណិជ្ជកម្ម មានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា និង ទទួលបានអាជ្ញាបណ្ណពីគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) ឲ្យធ្វើអាជីវកម្មជាក្រុមហ៊ុន ឈ្មួញជើងសាមូលបត្រ នៅរវាងៈរាជធានីភ្នំពេញ។

២- អតិថិជនមានបំណងជ្រើសរើស អេស៊ីបីជា ស៊ីឃ្យូរីពី ភីអិលស៊ី ធ្វើជាភ្នាក់ងាររបស់ខ្លួនដើម្បី ផ្តល់សេវាជូនដូច្នេះ និង/ឬ ផ្តល់សេវាប្រឹក្សាដែលទាក់ទងនឹងមូលបត្រ ។

៣- អនុលោមតាមមាត្រា ៥៤ នៃអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីការបោះឆ្នោយ និងការជួញដូរ មូលបត្រមហាជន និងប្រការ ៦ នៃប្រកាសស្តីពីក្រមសីលធម៌វិជ្ជាជីវៈរបស់ក្រុមហ៊ុនមូលបត្រ និងភ្នាក់ងារក្រុមហ៊ុនមូលបត្រ អេស៊ីប៊ីជា ស៊ីឃ្យូរីវី ភីអិលស៊ី និងអតិថិជន ត្រូវចុះកិច្ចព្រម ព្រៀងនេះ ។

៤- ភាគីទាំងពីរត្រូវអនុវត្តតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះដោយអនុលោមតាមច្បាប់ អនុក្រឹត្យ និងបទប្បញ្ញត្តិពាក់ព័ន្ធ ។

နိဗ္ဗာန်နိဗ္ဗာန်

៥- ពាក្យបច្ចេកទេសដែលប្រើប្រាស់ក្នុងកិច្ចព្រមព្រៀងនេះ ត្រូវឲ្យនិយមន័យអនុលោមតាមច្បាប់ស្តី ពី ការបោះឆ្នោត និងការជួញដូរមូលបត្រមហាជន អនុក្រឹត្យ និងបទប្បញ្ញត្តិដែលកំណត់ដោយ គ.ម.ក . និងច្បាប់ពាក់ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជា ។

និយមន័យខាងក្រោមនេះ ដែលត្រូវប្រើប្រាស់ក្នុងកិច្ចព្រមព្រៀង៖

- កិច្ចព្រមព្រៀង៖ សំដៅដល់កិច្ចព្រមព្រៀងអតិថិជន ។
- ប្រាក់អតិថិជនគ្រប់គ្រាន់៖ សំដៅដល់ប្រាក់ដែលអាចប្រើប្រាស់បាននៅក្នុងគណនីសាច់ប្រាក់អតិថិជនក្នុងពេលជាក់លាក់មួយសម្រាប់ការបញ្ញើទិញមូលបត្រ ដោយយកសមតុល្យក្នុងគណនីសាច់ប្រាក់អតិថិជន ដកចេញនូវរាល់បំណុលអតិថិជនទាំងអស់ ការបញ្ញើទិញមុនទាំងអស់របស់អតិថិជនព្រមទាំងសាច់ប្រាក់ដែលអតិថិជនបានស្នើដក ឬស្នើទូទាត់ទៅតាមរយៈ
- ធនាគារ៖ សំដៅដល់ធនាគារពាណិជ្ជដែលស្ថិតក្រោមបទប្បញ្ញត្តិ និងការគ្រប់គ្រងនៃច្បាប់ស្តីពី

BACKGROUND

- 1- ACLEDA Securities Plc. is a licensed securities firm, registered as a public limited company, received authorization from the National Bank of Cambodia, and licensed by the Securities and Exchange Commission of Cambodia (SECC) to conduct brokerage business in the Kingdom of Cambodia.
- 2- The Client wishes to appoint ACLEDA Securities Plc. as his/her agent to facilitate certain trading services in relation to Securities and advisory services in relation to Securities.
- 3- Under Article 54 of the Sub-decree and Article 6 of Prakas on the Code of Conduct of securities firms and securities representatives, ACLEDA Securities Plc. shall enter into this agreement.
- 4- The Parties have set out in this Agreement the terms and conditions that, subject to Securities Laws and relevant regulations, shall apply to the provision of the Services.

DEFINITIONS

- 5- Terms used in this Agreement shall have the meanings given in the Law on the Issuance and Trading of Non-Government Securities and the relevant regulations set by the SECC and the relevant laws of the Kingdom of Cambodia.

The following further definitions shall apply in respect of the Agreement:

- **Agreement:** means this client agreement.
- **Available Client Money:** means Client Money in the Client Money Account that is available at a given time for the Client's purchase of Securities, taking into the balance in the Client Money Account less any Client Liabilities and any previous Client Orders and Client requests for withdrawal of money or payment to third parties.
- **Bank:** means a commercial bank regulated and supervised under the Law on Banking and

- គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា ។
- ព័ត៌មានអតិថិជន៖ សំដៅដល់ព័ត៌មានពាក់ព័ន្ធនឹងអតិថិជនដែលផ្តល់ឲ្យ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី នៅពេលដែលបើកគណនីអតិថិជន ហើយត្រូវបានធ្វើបច្ចុប្បន្នភាពជាប្រចាំ ។
- បំណុលអតិថិជន៖ សំដៅដល់សាច់ប្រាក់ដែលអតិថិជនជំពាក់ក្នុងការទូទាត់ទៅបុគ្គលផ្សេងទៀត ដោយអនុលោមតាមកិច្ចព្រមព្រៀងនេះ ឬច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធដែលមានជាអាទិ៍ កម្រៃជើងសារ ថ្លៃសេវា លាភការផ្សេងៗ ពន្ធ ឬចំណាយផ្សេងទៀតដែលទាក់ទងនឹងការលក់ ឬការទិញមូលបត្រ និងកម្រៃរដ្ឋបាល ទាក់ទងនឹងប្រតិបត្តិការលើគណនីសាច់ប្រាក់អតិថិជន ។
- បញ្ហាអតិថិជន៖ សំដៅដល់បញ្ហាទិញ ឬលក់មូលបត្រ ឬបញ្ហាពាក់ព័ន្ធ របស់អតិថិជនទៅអេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ។
- ក្រុមសិលធម៌វិជ្ជាជីវៈ៖ សំដៅដល់ប្រកាសស្តីពីក្រុមសិលធម៌វិជ្ជាជីវៈរបស់ក្រុមហ៊ុនមូលបត្រ និងភ្នាក់ងារក្រុមហ៊ុនមូលបត្រ ។
- អាជ្ញាបណ្ណ៖ សំដៅដល់អាជ្ញាបណ្ណដែលផ្តល់ឲ្យ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ដោយអគ្គនាយកនៃ គ.ម.ក. ។
- ការជួញដូរមូលបត្រ៖ សំដៅដល់ការជួញដូរមូលបត្របានចុះបញ្ជីនៅផ្សារមូលបត្រព្រឹត្តិស្រុក ។
- សេវាកម្ម៖ សំដៅដល់ការផ្តល់សេវាជួញដូរ ផ្តល់ប្រឹក្សាដែលទាក់ទងនឹងមូលបត្រ និង/ឬ សេវា ពាក់ព័ន្ធ ស្របតាមបទប្បញ្ញត្តិច្បាប់ ។
- ប្រតិសិទ្ធិសកល៖ សំដៅដល់បុគ្គលដែលទទួលបានបន្តសិទ្ធិ និងកាតព្វកិច្ចទូទៅពីបុគ្គលដទៃ ។
- ប្រតិសិទ្ធិដោយឡែក៖ សំដៅដល់បុគ្គលដែលទទួលបានបន្តសិទ្ធិមួយ ឬច្រើនជាក់លាក់ផ្នែកតាមមូលហេតុនីមួយៗ ។

បទប្បញ្ញត្តិប្រតិបត្តិការ៖

៦- ការជ្រើសរើសក្រុមហ៊ុន

- អតិថិជនជ្រើសរើស អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ឲ្យធ្វើជាភ្នាក់ងាររបស់ខ្លួន ដើម្បីផ្តល់ សេវាកម្ម ដោយគោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ ។ អតិថិជនព្រមព្រៀងអនុវត្ត កាតព្វកិច្ចនានាដែលកើតចេញពីការអនុវត្តអាណត្តិដោយ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ក្នុងដែនអនុញ្ញាតដែលផ្តល់ដោយអតិថិជនក្រោមកិច្ចព្រមព្រៀងនេះ ។
- អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី មិនធ្វើប្រតិបត្តិការជួញដូរមូលបត្រក្នុងគណនីអតិថិជនក្នុងនាមអតិថិជន ដោយមិនមានការព្រមព្រៀងជាលាយលក្ខណ៍អក្សរជាមុនពីអតិថិជន តាមរយៈកិច្ចព្រមព្រៀងនេះ ។
- អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ត្រូវធានាថាជាក្រុមហ៊ុនបានទទួលអាជ្ញាបណ្ណដែលអនុញ្ញាតឲ្យផ្តល់សេវាកម្មដល់អតិថិជន ។ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ត្រូវផ្តល់សេវាកម្មពាក់ព័ន្ធនឹងវិស័យមូលបត្រដល់អតិថិជនស្របតាមលក្ខខណ្ឌអាជ្ញាបណ្ណដែលបានផ្តល់ដោយអគ្គនាយកនៃ គ.ម.ក. ។

៧- ការធ្វើបច្ចុប្បន្នភាពព័ត៌មាន

- អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ត្រូវទទួលស្គាល់និងព្រមព្រៀងថាបានបំពេញទម្រង់ពាក្យស្នើសុំបើកគណនីអតិថិជនដែលមានកំណត់នៅក្នុងឧបសម្ព័ន្ធរបស់ក្រុមសិលធម៌វិជ្ជាជីវៈ ។
- អតិថិជនត្រូវធានាថា ព័ត៌មានដែលផ្តល់ឲ្យនៅពេលចុះកិច្ចព្រមព្រៀងជាព័ត៌មានពិតប្រាកដ និងត្រឹមត្រូវ ។
- អតិថិជនត្រូវទទួលស្គាល់ថា អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ផ្តល់សេវាកម្មជូន អតិថិជនដោយផ្អែកលើព័ត៌មានអតិថិជន ។ អតិថិជនយល់ព្រមជូនដំណឹងភ្លាមមក អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី នៅពេលមានការផ្លាស់ប្តូរព័ត៌មានជាសារវន្តរបស់អតិថិជន ។
- អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ត្រូវធ្វើបច្ចុប្បន្នភាពការផ្លាស់ប្តូរព័ត៌មានទាំងឡាយណាទាក់ទងនឹងអេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី និងត្រូវជូនដំណឹងដល់អតិថិជនជាលាយលក្ខណ៍អក្សរនូវព័ត៌មាននោះ ដែលកំណត់នៅក្នុងកិច្ចព្រមព្រៀង ។ អនុលោមតាមក្រុមសិលធម៌វិជ្ជាជីវៈ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ត្រូវទទួលស្គាល់និងយល់ព្រមថា អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ផ្តល់ឲ្យអតិថិជននូវព័ត៌មានជាលាយលក្ខណ៍អក្សរ ឬតាមមធ្យោបាយប្រកបដោយប្រសិទ្ធភាព (ដូចមានចែងក្នុងចំណុចទី១៣) មុនពេលអនុវត្តបញ្ជាក្នុងនាមអតិថិជន ។

៨- ការជួញដូរមូលបត្រ

- អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ត្រូវអនុវត្តការជួញដូរមូលបត្រក្នុងនាមអតិថិជននៅពេលមានបញ្ជាពីអតិថិជនតែប៉ុណ្ណោះ ។ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី មិនត្រូវធ្វើប្រតិបត្តិការគណនីឆន្ទានុសិទ្ធិក្នុងនាមអតិថិជន និងមិនអនុញ្ញាតនូវរាល់ការបញ្ជាពីអតិថិជនឲ្យអនុវត្តការជួញដូរមូលបត្រដោយផ្អែកលើមូលដ្ឋានឆន្ទានុសិទ្ធិក្នុងគ្រប់គោលបំណងនៃកិច្ចព្រមព្រៀងនេះ លើកលែងតែមានការអនុញ្ញាតពី គ.ម.ក. ។
- អតិថិជនផ្តល់សិទ្ធិឲ្យ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ធ្វើការងារចាំបាច់សមស្របក្នុងនាមអតិថិជនតាមបញ្ជាអតិថិជនដើម្បី៖
ក- បញ្ជូនបញ្ជារបស់អតិថិជន

Financial Institutions of the Kingdom of Cambodia.

- Client Information:** means the information in relation to the Client provided to ACLEDA Securities Plc. at the time of opening Client's account with ACLEDA Securities Plc., needs to be updated from time to time.
- Client Liability:** means any amount that the Client is liable to pay to another person pursuant to this Agreement or under any law, subject to the provisions of the Code of Conduct including commission or brokerage fee, fee, other remuneration, taxes, any other expenses related to the sale or purchase of Securities, and any administration fees relating to the operation of the Client Money Account.
- Client Order:** means an order given to ACLEDA Securities Plc. by the Client in relation to purchase or sale or related transaction of Securities.
- Code of Conduct:** means Prakas on the Code of Conduct of Securities Firms and Securities Representatives.
- License:** means the license issued to ACLEDA Securities Plc. by the Director General of the SECC.
- Securities Trading:** means trading in any Securities listed on the Securities Exchange Permitted.
- Services:** means provide service relation to Securities Trading, Advisory relation to Securities and/or relevant facilities in complies with regulations.
- Universal Successor:** means who succeeds to the general rights and obligations from another person.
- Particular Successor:** means who succeeds to the limit rights and obligations based on each specific reason.

OPERATING PROVISIONS

6- Appointment of the Firm

- The Client appoints ACLEDA Securities Plc. as the Client's agent to provide the Services to the Client in terms of this Agreement. The Client agrees to be bound by the acts of ACLEDA Securities Plc. carried out within the scope of the authority granted by the Client under this Agreement.
- ACLEDA Securities Plc. shall not trading on behalf client account to any Securities Transaction, except with the prior written agreement of the Client follow this Agreement.
- ACLEDA Securities Plc. ensures that it is authorized to provide the Services to the Client. ACLEDA Securities Plc. shall provide any services in relation to Securities to Client in complied with the scope of License issued by the Director General of the SECC.

7- Updating Information

- ACLEDA Securities Plc. acknowledges and agrees that it has completed a New Application Form Opening Client Account, as stated in Appendix of Code of Conduct.
- The Client ensures that the Client Information provided as at the date of this Agreement is true and correct.
- The Client acknowledges that ACLEDA Securities Plc. shall provide the Services to the Client on the basis of the Client Information. The Client agrees to promptly notify ACLEDA Securities Plc. of any material changes to such Client Information.
- ACLEDA Securities Plc. shall update the Client in writing from time to time in relation to any changes in the information relating to ACLEDA Securities Plc. set out in this Agreement. ACLEDA Securities Plc. acknowledges and agrees that it is required under the provisions of the Code of Conduct to provide the Client with certain information in writing or efficient way (as stated in point 13), prior to the execution of Securities Transactions on the Client's behalf.

8- Securities Trading

- ACLEDA Securities Plc. shall engage in Securities Trading of on behalf of the Client only while there are to carry out Client Orders given from time to time. ACLEDA Securities Plc. shall not operate a discretionary account on behalf of the Client, and any instruction given by the Client to engage in Securities Trading on a discretionary basis shall be deemed for all purposes of this Agreement not to have been given, unless approved by SECC.
- The Client authorizes ACLEDA Securities Plc. to do all things reasonably necessary on the Client's behalf, pursuant to a Client Order to:

- ខ- ធ្វើមូលបត្រដែលត្រូវបានលក់ ឬទិញតាមបញ្ជារបស់អតិថិជន
- គ- ធានាថាការផ្ទេរបានកត់ត្រាត្រឹមត្រូវនៅប្រតិបត្តិការរក្សាទុកមូលបត្រ
- 3- អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ព្រមព្រៀងចាត់ចែងធ្វើការផ្ទេរមូលបត្រក្នុងនាមអតិថិជន ហើយត្រូវកត់ត្រាការផ្ទេរនោះ ដោយអនុលោមតាមក្រមសីលធម៌វិជ្ជាជីវៈ និងស្របតាមវិធានប្រព័ន្ធព្រមទាំងនីតិវិធីរបស់ប្រតិបត្តិការរក្សាទុកមូលបត្រ និងបទប្បញ្ញត្តិជាធរមាន ។
- 4- អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី និងអតិថិជនត្រូវទទួលស្គាល់និងព្រមព្រៀងថា៖
 - ក- អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី មិនត្រូវទិញមូលបត្រក្នុងនាមអតិថិជនឡើយ លើកលែង តែអតិថិជនផ្តល់ឲ្យ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី នូវសាច់ប្រាក់គ្រប់គ្រាន់ក្នុងការទិញ មូលបត្រ និងអតិថិជនយល់ព្រមថា មិនត្រូវធ្វើការដាក់បញ្ចាំទិញមូលបត្រនៅតម្លៃលើស ពីបរិមាណសាច់ប្រាក់អតិថិជនដែលមានឡើយ និង
 - ខ- អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី មិនត្រូវលក់ស៊ីតសែល (Short sell) ឡើយ និងអតិថិជន មិនត្រូវដាក់បញ្ចាំលក់មូលបត្ររបស់ខ្លួនឡើយ លើកលែងតែមូលបត្រនោះបានចុះបញ្ជី នៅប្រតិបត្តិការរក្សាទុកមូលបត្រក្នុងឈ្មោះរបស់អតិថិជន និងអាចលក់បាន ។
- 5- អតិថិជនព្រមព្រៀងតាមការកំណត់នៃបញ្ជារបស់ខ្លួន ហើយត្រូវទទួលស្គាល់និងយល់ព្រមថា បញ្ជារបស់អតិថិជននឹងមិនត្រូវបានលុបចោល ឬផ្លាស់ប្តូរឡើយ មុនពេលអនុវត្តតាមបញ្ជារបស់អតិថិជន លើកលែងតែអតិថិជនបានជូនដំណឹងដល់ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី នូវការលុបចោល ឬ ផ្លាស់ប្តូរនោះ ស្របតាមការតម្រូវរបស់ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ។

៩- វិធីសាស្ត្រក្នុងការដាក់បញ្ជា

- 1- អតិថិជនយល់ព្រមដាក់បញ្ជាដោយប្រើប្រាស់វិធីសាស្ត្រដូចខាងក្រោម៖
 - ☐ ជាលាយលក្ខណ៍អក្សរ ☐ ប្រព័ន្ធផ្ទុយូទែល (MTS)
 - ☐ ទូរស័ព្ទ៖
 លេខទូរស័ព្ទដាក់បញ្ជា.....
 លេខទូរស័ព្ទទទួលបញ្ជា: **023 9999 66 / 023 9999 77 / 023 72 33 88**
015 723 388 / 012 840 125
- ☐ អ៊ីម៉ែល៖
- អាសយដ្ឋានអ៊ីម៉ែលដាក់បញ្ជា.....
 អាសយដ្ឋានអ៊ីម៉ែលទទួលបញ្ជា: **acs.rep@acledasecurities.com.kh**
- 2- បញ្ជាអតិថិជនត្រូវបង្ហាញពីតំណទាត់ទងនឹងការផ្តល់ជូនមូលបត្រ រួមមាន ឈ្មោះមូលបត្រ ប្រភេទមូលបត្រ បរិមាណមូលបត្រ ថ្លៃមូលបត្រ និងកាលបរិច្ឆេទ ។ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ត្រូវធ្វើកំណត់ត្រាបញ្ជានោះក្នុងទម្រង់ជាលាយលក្ខណ៍អក្សរ ឬច្បាប់សម្លេង ឬតាម អេឡិចត្រូនិចដើម្បីធ្វើជាភស្តុតាងនៃការដាក់បញ្ជា ។

១០- កាតព្វកិច្ចរបស់អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ពាក់ព័ន្ធការដាក់បញ្ជា

- ធានាឲ្យមាននូវយន្តការប្រកបដោយប្រសិទ្ធភាពក្នុងការទទួលបញ្ជាពីអតិថិជនតាមរយៈទូរស័ព្ទ សារទូរស័ព្ទ ឬ អ៊ីម៉ែល ។
- ត្រូវផ្តល់ព័ត៌មានដល់អតិថិជនអំពីហានិភ័យផ្សេងៗ ដែលអាចកើតមានពេលដាក់បញ្ជាតាម រយៈ ទូរស័ព្ទ សារទូរស័ព្ទ ឬ អ៊ីម៉ែល និងត្រូវទទួលខុសត្រូវលើហានិភ័យនៃការរអាក់រអួលប្រព័ន្ធទូរស័ព្ទ ឬអ៊ីនធឺណែត ផ្ទៃក្នុងរបស់ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ក្នុងពេលទទួលបញ្ជារបស់អតិថិជនតាមរយៈ ទូរស័ព្ទ សារទូរស័ព្ទ ឬ អ៊ីម៉ែល ។
- ធានាកាត់បន្ថយជាអតិបរមានូវហានិភ័យដែលអាចកើតមានឡើងពាក់ព័ន្ធនឹងការបញ្ជាតាម រយៈ ទូរស័ព្ទ សារទូរស័ព្ទ ឬ អ៊ីម៉ែល។
- ត្រូវជូនដំណឹងភ្លាមដល់អតិថិជន ក្នុងករណី អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ដឹងថា មានបុគ្គលដែលមិនបានទទួលសិទ្ធិបញ្ជា ប្រើប្រាស់ព័ត៌មានសម្ងាត់របស់អតិថិជន ដើម្បីដាក់បញ្ជា ។

១១- កាតព្វកិច្ចរបស់អតិថិជនពាក់ព័ន្ធការដាក់បញ្ជា

- អតិថិជនត្រូវទទួលស្គាល់ថា បានសិក្សា និងយល់ដឹងច្បាស់លាស់អំពីហានិភ័យដែលអាច កើតមានឡើងក្នុងការដាក់បញ្ជា តាមវិធីសាស្ត្រដែលបានជ្រើសរើសដូចមានក្នុងនៃកិច្ចព្រម ព្រៀងនេះ ។
- អតិថិជនត្រូវទទួលស្គាល់ថាលេខទូរស័ព្ទសម្រាប់ការហៅទូរស័ព្ទ លេខទូរស័ព្ទសម្រាប់បញ្ជូនសារទូរស័ព្ទ និង/ឬអាសយដ្ឋានអ៊ីម៉ែលសម្រាប់ដាក់បញ្ជាដែលបានផ្តល់ជូន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ដូចក្នុងកិច្ចព្រមព្រៀងនេះ ពិតជាត្រឹមត្រូវប្រាកដមែន ហើយអតិថិជន ទទួលខុសត្រូវលើការបញ្ជាតាមរយៈលេខទូរស័ព្ទ សម្រាប់ការហៅទូរស័ព្ទ លេខទូរស័ព្ទសម្រាប់បញ្ជូនសារទូរស័ព្ទ និង/ឬ អាសយដ្ឋានអ៊ីម៉ែលនេះ ។
- អតិថិជនយល់ព្រមឲ្យ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ចូលរួមទុកជាភស្តុតាងពេល អតិថិជន ដាក់បញ្ជា ឬពេល អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ជូនដំណឹងអំពីព័ត៌មាននៃការ អនុវត្តបញ្ជាតាមរយៈការហៅទូរស័ព្ទ ។
- អតិថិជនត្រូវជូនដំណឹងភ្លាមដល់ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ក្នុងករណីអតិថិជនដឹងថា មាន

- a. Place the Client Order;
- b. Transfer Securities sold by the Client or purchased by the Client;
- c. Ensure that each such transfer is correctly recorded at the Securities Depository.
- 3- ACLEDA Securities Plc. agrees to arrange transfer of Securities on behalf of a Client, and any recording of such transfer, in accordance with the Code of Conduct and the systems rule and procedures applicable to the Securities Depository and under existing regulations.
- 4- ACLEDA Securities Plc. and the Client acknowledge and agree that:
 - a. ACLEDA Securities Plc. shall not purchase Securities on behalf of a Client unless the Client has provided ACLEDA Securities Plc. with sufficient Available Client Money, and the Client agrees not to place a Client Order to buy Securities at a price exceeding the Available Client Money; and
 - b. ACLEDA Securities Plc. shall not act as short sell Securities on behalf of the Client, and the Client shall not place a Client Order to sell Securities unless the Securities are registered with the Securities Depository in the name of the Client and are available to be sold.
- 5- The Client agrees to be bound by its Client Orders and agrees and acknowledges that a Client Order may not be cancelled or changed after it is executed. A Client Order may not be cancelled or changed prior to execution of the Client Order unless the Client notifies ACLEDA Securities Plc. in such manner as is reasonably required by ACLEDA Securities Plc.

9- Methods of Placing Orders

- 1- A client agrees to place orders using any of the following methods:
 - ☐ In writing ☐ Mobile Trading System (MTS)
 - ☐ Telephone:
 Order by Tel. No.....
 Receive order by Tel. No.: **023 9999 66 / 023 9999 77 / 023 72 33 88**
015 72 33 88 / 012 840 125
- ☐ Email:
- Order by Email.....
 Receive order by Email: **acs.rep@acledasecurities.com.kh**
- 2- The Client's order in relation to trading in that Securities, including the Securities name, type, quantity, price and date. ACLEDA Securities Plc. shall record such order in writing, tape-recording or other electronic to evidence of the place order.

10- The obligations of ACLEDA Securities Plc. Related to placing order

- Ensure an effective mechanism to receive orders from client via telephone, SMS or email.
- To provide client the information about risks that may occurred when placing orders via telephone, SMS or email and shall responsible for the risk of disruption of phone system or internal internet connection of ACLEDA Securities Plc. during process to receive orders from client via telephone, SMS or email.
- Ensure reducing in maximum risks that may occur in relation to orders via telephone, SMS or email.
- To inform client immediately in case ACLEDA Securities Plc. knows that any person, does not have proxy or right to place order, uses personal information of client to place order.

11- Obligations of Client related placing order

- Client must acknowledge that he/she has studied and understood clearly the risks that may occur in relation to the order by any method to be selected as stated in this Client Agreement.
- Client acknowledges that the phone number for the call, phone number for sending SMS and/or email address for the order which was awarded to ACLEDA Securities Plc. as stated in this Client Agreement is truly correct and the Client fully responsible for all orders through the phone number for the call, sending SMS and/or the email address.
- Client has agreed with ACLEDA Securities Plc. on voice recordings for evidence while Client orders or while ACLEDA Securities Plc. gives notice of order execution information through phone calls.
- Client must inform ACLEDA Securities Plc. immediately in case the Client know that any

បុគ្គលដែលមិនបានទទួលសិទ្ធិបញ្ជាប្រើប្រាស់ព័ត៌មានសម្ងាត់របស់អតិថិជនដើម្បីដាក់ បញ្ជា ។

១២- ការបដិសេធទទួលបញ្ជា

- 1- អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី មិនអនុវត្តតាមបញ្ជាអតិថិជនទេ ប្រសិនបើការអនុវត្តបញ្ជាអតិថិជននោះ ផ្ទុយនឹងច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ឬលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ ។ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី មិនទទួលខុសត្រូវលើការខាតបង់ផ្លូវដើម ឬការចំណាយរបស់អតិថិជនឡើយដែលបណ្តាលមកពីការបដិសេធរបស់ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ក្នុងការអនុវត្តតាមបញ្ជារបស់អតិថិជន ។
- 2- អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ត្រូវជូនដំណឹងភ្លាមដល់អតិថិជនជាលាយលក្ខណ៍អក្សរ ឬមធ្យោបាយសមស្រប ក្នុងករណីមានការបដិសេធដូចមានចែងក្នុងកថាខណ្ឌទី១ ឬមានកំហុសឆ្គងក្នុងការអនុវត្តបញ្ជារបស់អតិថិជន ឬការអនុវត្តបញ្ជាដោយអនុលោមតាមលក្ខខណ្ឌនៃបញ្ជា អតិថិជន ។

១៣- ការជូនដំណឹងការជួញដូរ

អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ត្រូវជូនដំណឹងដល់អតិថិជននូវរាល់ប្រតិបត្តិការមូលបត្រដែលធ្វើក្នុងនាមអតិថិជនដោយអនុលោមតាម ប្រការ ២១ នៃក្រមសីលធម៌វិជ្ជាជីវៈ ។ អតិថិជនយល់ព្រមយ៉ាងយកចិត្តទុកដាក់នូវការជូនដំណឹងនោះហើយជូនដំណឹងទៅ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី វិញភ្លាមនូវភាពខុសគ្នារវាងកំណត់ត្រារបស់អតិថិជន និងព័ត៌មានដែលបង្ហាញក្នុងសេចក្តីជូនដំណឹង ។

ការជូនដំណឹងទាំងនោះ រួមមានព័ត៌មានអំពី:

- ប្រភេទមូលបត្រ, បរិមាណ, តម្លៃក្នុងមួយឯកតា និងតម្លៃសរុប, កាលបរិច្ឆេទនៃការ ជួញដូរ
- កម្រៃជើងសា ថ្លៃសេវា លាភការផ្សេងៗ និងពន្ធទាក់ទងនឹងការជួញដូរដែលត្រូវបង់ដោយអតិថិជន
- ឈ្មោះភ្នាក់ងារក្រុមហ៊ុនមូលបត្រដែលធ្វើសកម្មភាពជួញដូរសម្រាប់អតិថិជន
- សេចក្តីបញ្ជាក់ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ធ្វើសកម្មភាពក្នុងនាមខ្លួនឯង ឬក្នុងនាមអតិថិជន
- ឈ្មោះទីផ្សារមូលបត្រប្រតិបត្តិដែលធ្វើការជួញដូរ និង
- អំពីបញ្ហាដែលផ្អែកលើការអនុវត្តប្រសើរឬប្រសើរជាង ឬបញ្ហាដែលផ្អែកលើការចង្អុលបង្ហាញរបស់អតិថិជន ។

អតិថិជន និង អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ព្រមព្រៀងលើការជូនដំណឹងទាំងនោះ តាមរយៈ

☐ អ៊ីម៉ែល ☐ ទូរស័ព្ទ ☐ សារទូរស័ព្ទ ☐ ផ្សេងទៀត.....

តាមព័ត៌មានអត្តសញ្ញាណរបស់ភាគី ដូចមានចែងក្នុងទំព័រទី១ នៃកិច្ចព្រមព្រៀងនេះ ។ ភាគីទាំងពីរធ្វើកំណត់ត្រា និងរក្សាទុកការជូនដំណឹងដែលពាក់ព័ន្ធ ។

១៤- គណនីសាច់ប្រាក់អតិថិជន

- 1- អតិថិជនផ្តល់សិទ្ធិដល់ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ចំពោះ៖
 - ក- ការដាក់តម្កល់សាច់ប្រាក់ដែលទទួលបានពីអតិថិជន ឬក្នុងនាមអតិថិជនទៅក្នុងគណនីសាច់ប្រាក់អតិថិជនដែលពាក់ព័ន្ធទៅនឹងអតិថិជន ។
 - ខ- ការទទួលប្រាក់ពីការលក់មូលបត្រក្នុងនាមអតិថិជនតាមបញ្ជា ចូលទៅក្នុងគណនីសាច់ប្រាក់អតិថិជន ។
 - គ- ការទូទាត់ចេញពីគណនីសាច់ប្រាក់អតិថិជនសម្រាប់ការទិញមូលបត្រក្នុងនាមអតិថិជន តាមបញ្ជារបស់អតិថិជន ។
 - ឃ- ការទូទាត់សងបំណុលអតិថិជនពាក់ព័ន្ធនឹងការជួញដូរមូលបត្រពីគណនីសាច់ប្រាក់អតិថិជន ។
 - ង- ការទូទាត់ផ្សេងៗ ពីគណនីសាច់ប្រាក់អតិថិជនដែលតម្រូវដោយច្បាប់ ។
 - ច- ការដាក់ប្រាក់ចូលនិងការដកប្រាក់ចេញពីគណនីសាច់ប្រាក់អតិថិជននៅពេលមានបញ្ហាអតិថិជន ឬការណែនាំជាលាយលក្ខណ៍អក្សរពីអតិថិជន ។
 - ឆ- ការផ្ទេរសាច់ប្រាក់ពីគណនីសាច់ប្រាក់អតិថិជនទៅគណនីសន្សំរបស់អតិថិជន ដូចមានកំណត់ក្នុងពាក្យស្នើសុំបើកគណនី តាមរយៈលេខទូរស័ព្ទ និងអ៊ីម៉ែលដាក់បញ្ជាដែលមាននៅក្នុងកិច្ចព្រមព្រៀងនេះ ។
- 2- អតិថិជនមានសិទ្ធិទទួលរាល់ចំណូលការប្រាក់ដែលកើតមានក្នុងគណនីអតិថិជន ។

១៥- របាយការណ៍

- 1- អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ត្រូវផ្តល់របាយការណ៍តាមមធ្យោបាយសមស្របដូចមានចែងក្នុងចំណុច ១៣ ខាងលើ ដល់អតិថិជនទាក់ទងនឹងការជួញដូរមូលបត្រខាងក្រោម៖
 - ក- សេចក្តីជូនដំណឹងស្តីអំពីការជួញដូរមូលបត្រដោយអនុលោមតាមប្រការ ២១ នៃក្រម សីលធម៌វិជ្ជាជីវៈ ។
 - ខ- របាយការណ៍ប្រតិបត្តិការប្រចាំខែក្នុងគណនីអតិថិជន ដោយអនុលោមតាមប្រការ ២២ នៃក្រមសីលធម៌វិជ្ជាជីវៈ ។

person, who does not have proxy or right to place order, uses personal information of client to place order.

12- Refusal of Receiving Orders

- 1- ACLEDA Securities Plc. shall not carry out any Client Order if the Client Order would be contrary to any Securities Law and relevant regulations or the terms of this Agreement. ACLEDA Securities Plc. shall not be liable for any loss, cost or expense suffered by the Client as a result of ACLEDA Securities Plc.'s refusal carrying out such a Client Order.
- 2- ACLEDA Securities Plc. shall promptly notify the Client in writing or proper mean if there is refusal as stated in paragraph (1) or fails for any reason to carry out a Client Order or to carry out a Client Order in accordance with the terms of the Client Order.

13- Securities Trading Notifications

ACLEDA Securities Plc. shall provide the Client with a notification of each securities transaction effected on behalf of the Client, in compliance with Article 21 of the Code of Conduct. The Client agrees to carefully review each such notification and to notify ACLEDA Securities Plc. promptly of any differences between the Client's records and the information shown in the notification.

The confirmation must include the following information:

- A description of Securities, Quantity, Price per unit and Total amount, Traded date
- Commissions or brokerage Fee, Fees or other remuneration paid by the client, and any taxes payable related to trading by the client;
- The name of the securities representative acting for the client in the trading;
- Whether ACLEDA Securities Plc. acted as itself or on behalf of client;
- The name of the securities exchange permitted where the trade taking place; and
- Whether the order was executed at best execution, or otherwise based on the client's instructions.

The client and ACLEDA Securities Plc. agree those notification by:

☐ Email ☐ Telephone ☐ SMS ☐ Other.....

based on the parties information identification as stated in page 1 of this agreement. Both parties shall keep related record of notifications.

14- Client Money Account

- 1- The Client authorizes ACLEDA Securities Plc to
 - a. Deposit any Client Money received from or on behalf of the Client into the Client Money Account relating to the Client.
 - b. Accept payment for Securities sold on behalf of the Client pursuant to a Client Order into the Client Money Account.
 - c. Make payment from the Client Money Account for Securities purchased on behalf of the Client pursuant to a Client Order.
 - d. Make settlement for any Client Liability related to securities trading from the Client Money Account.
 - e. Make any other payment from the Client Money Account as may be required by law.
 - f. Settlement into and out of Client Money Account in accordance with Client Orders or other written instructions of the Client from time to time.
 - g. Transfer money from Client Money Account to Saving Account of client that have in opening account application form following phone and email as stated in this Agreement.
- 2- The Client shall be entitled to receive any interest paid in respect of the Client Money Account.

15- Reports

- 1- The Client acknowledges that it shall receive the following reports in proper way as choice in point 13 above from ACLEDA Securities Plc. in relation to trading in Securities:
 - a. Notifications of Securities trades in accordance with Article 21 of the Code of Conduct.
 - b. A monthly transactions report on the Client's account, in accordance with Article 22 of the Code of Conduct.
 - c. Reports in relation to Client Money in accordance with Law and relevant regulations

- គ- របាយការណ៍ពាក់ព័ន្ធនឹងប្រាក់អតិថិជនដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងវិស័យមូលបត្រ ។
- 2- អតិថិជនព្រមព្រៀងក្នុងការពិនិត្យយ៉ាងយកចិត្តទុកដាក់ លើខ្លឹមសារនៃរបាយការណ៍ដែលផ្តល់ដោយ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ដើម្បីធានាថាខ្លឹមសារនៃរបាយការណ៍ដែលបានផ្តល់ឲ្យមានសង្គតិភាពនឹងកំណត់ត្រាផ្ទាល់ខ្លួន និងជូនដំណឹងដល់ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ភ្លាមនូវរាល់ភាពខុសគ្នាណាមួយ ។
- 3- អតិថិជនដែលបានចុះឈ្មោះប្រើប្រាស់ប្រព័ន្ធផ្តល់ជូនដល់ យល់ព្រមដោយស្ម័គ្រចិត្តថា ខ្លួនមិនត្រូវការរបាយការណ៍ដូចរៀបរាប់ខាងលើឡើយ ។

១៦- លាភការ

- 1- ភាគីទាំងពីរទទួលស្គាល់ និងព្រមព្រៀងថាការបង់លាភការឲ្យ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ ត្រូវបានកំណត់តាមតារាង [១] ឬវិសោធនកម្មពាក់ព័ន្ធ និងអាចប្រែប្រួលតាមការ កំណត់របស់ គ.ម.ក. ។
- 2- អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី អាចធ្វើបច្ចុប្បន្នកម្មតារាង[១] នៅពេលមានការផ្លាស់ប្តូរលាភការ និងត្រូវជូនដំណឹងដល់អតិថិជនជាលាយលក្ខណ៍អក្សរ ឬមធ្យោបាយសមស្របនូវរាល់ការផ្លាស់ ប្តូរនោះ ។ ដើម្បីឲ្យការកើនឡើងលាភការដែលត្រូវបង់ដូចមានចែងក្នុងកិច្ចព្រមព្រៀងនេះមានសុពលភាពអនុវត្ត លុះត្រាតែកិច្ចព្រមព្រៀងនេះបានធ្វើបច្ចុប្បន្នកម្មហើយអតិថិជនបានជូន ដំណឹងតាមមធ្យោបាយសមស្របដូចមានចែងក្នុងចំណុច ១៣ ខាងលើ ក្នុងការបានទទួល ឬ យល់ព្រម ។
- 3- អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ព្រមព្រៀងថា នៅពេលគិតថ្លៃសេវាពីអតិថិជនលើសចំនួនដែលមានចែងក្នុងតារាង [១] ត្រូវបង្វិលសាច់ប្រាក់ដែលបង់លើសចូលក្នុងគណនីសាច់ប្រាក់ អតិថិជនភ្លាមៗនិងត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរឬមធ្យោបាយសមស្របដល់អតិថិជន។

១៧- ផលប្រយោជន៍ និង ទំនាក់ទំនង

អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ត្រូវបញ្ជាក់នូវរាល់ផលប្រយោជន៍ និងទំនាក់ទំនងទាំងអស់រវាងអេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី និងបុគ្គលផ្សេងទៀតដែលអាចមានឥទ្ធិពលដល់ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ឬភ្នាក់ងារក្រុមហ៊ុនមូលបត្រក្នុងតារាង [២] ឬវិសោធនកម្មពាក់ព័ន្ធ ដោយអនុលោមតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត ។

១៨- ការតវ៉ា

- 1- ករណី អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ឬភ្នាក់ងារពាក់ព័ន្ធរបស់ខ្លួនមិនអនុវត្តតាមខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ អតិថិជនអាចធ្វើបណ្តឹងជាលាយលក្ខណ៍អក្សរដោយត្រូវមានបញ្ជាក់ឈ្មោះ និងព័ត៌មានលម្អិតនៃបុគ្គលដោះស្រាយការតវ៉ារបស់ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ។
- 2- អេស៊ីលីដាស៊ីឃ្យូរីធីភីអិលស៊ី ត្រូវដោះស្រាយវិវាទរបស់អតិថិជនក្នុងអំឡុងពេល ០៧ (ប្រាំពីរ) ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីបានទទួលការតវ៉ា ។

១៩- អ្នកតំណាងរបស់អតិថិជន

- 1- អតិថិជនអាចជ្រើសរើសបុគ្គល ក្រៅពី អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ឬបុគ្គលពាក់ព័ន្ធរបស់ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ធ្វើជាអ្នកតំណាងតាមរយៈលិខិតផ្ទេរសិទ្ធិ ឬការអនុញ្ញាតដោយច្បាប់ដើម្បីដាក់បញ្ចាំទិញ-លក់មូលបត្រ ឬបញ្ជាផ្សេងទៀតក្នុងនាមអតិថិជនពាក់ព័ន្ធនឹងការ ផ្តល់ជូនមូលបត្រតាមរយៈ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ។ នៅពេលចុះកិច្ចព្រមព្រៀងនេះ អតិថិជនដែលមានបំណងជ្រើសរើសបុគ្គលដែលធ្វើជាអ្នកតំណាងត្រូវបញ្ជាក់ក្នុងតារាង [៣] ។
- 2- មុនទទួលបញ្ជាពីអ្នកតំណាងរបស់អតិថិជន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ត្រូវតម្រូវឲ្យអតិថិជនផ្តល់ឲ្យ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី នូវឯកសារដើម ឬច្បាប់មានបញ្ជាក់ ត្រឹមត្រូវនៃការអនុញ្ញាតនូវការជ្រើសរើសអ្នកតំណាង ។
- 3- អតិថិជនត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរភ្លាមដល់ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ពីការ ដកហូតសិទ្ធិរបស់អ្នកតំណាង ។ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី អាចធ្វើប្រតិបត្តិការដែល ទទួលបានពីអ្នកតំណាងតាមបញ្ជាទិញ-លក់មូលបត្រ ឬបញ្ជាផ្សេងទៀត លើកលែងតែមាន ការជូនដំណឹងផ្សេងទៀតពីអតិថិជន ។
- 4- អតិថិជនយល់ព្រមប្រគល់សិទ្ធិតាមរយៈលិខិតផ្ទេរសិទ្ធិ ឬការអនុញ្ញាតដោយច្បាប់ដើម្បីដាក់បញ្ជា.....ក្នុងនាមអតិថិជនដល់បុគ្គលឈ្មោះ:.....
 ភេទ..... ថ្ងៃខែឆ្នាំកំណើត...DD../ ..MM../ ..YYYY.. អត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែនលេខ.....
ផុតសុពលភាពនៅ...DD../ ..MM../ ..YYYY..
 អាសយដ្ឋានផ្ទះលេខ.....ផ្លូវ.....ឃុំ/សង្កាត់.....
 ស្រុក/ខណ្ឌ/ក្រុង.....ខេត្ត/រាជធានី.....
 អ្នកតំណាងរបស់អតិថិជនដែលទទួលបានសិទ្ធិអាចដាក់បញ្ជាតាមរយៈ៖
☐ ទូរស័ព្ទ៖
 លេខទូរស័ព្ទដាក់បញ្ជា.....

- of securities.
- 2- The Client agrees to carefully check the meaning of the reports provided by ACLEDA Securities Plc., to ensure that the essence of such reports are consistent with the Client's own records, and to promptly notify ACLEDA Securities Plc. of any differences.
- 3- The Clients who have already been activated Mobile Trading System (MTS) agreed that they will not need such stated reports above.

16- Remuneration

- 1- The Parties acknowledge and agree that the remuneration payable to ACLEDA Securities Plc. under this Agreement shall be set out in Schedule [1] or its amended Schedule and in complied with the regulations issued by the SECC.
- 2- ACLEDA Securities Plc. shall update Schedule [1] from time to time to reflect any changes to the remuneration, and shall notify the Client in writing, or in proper mean, of such changes. To be any increase of remuneration payable under this Agreement shall take effect until the Agreement has been updated and the Client notified to accept or agree in proper way as choice in point 13 above.
- 3- ACLEDA Securities Plc. agrees that while any charged amount to the Client exceeding the amounts set out in Schedule [1], it shall immediately upon becoming aware of such overcharging refund the excess to the Client Money Account and shall notify the Client in writing or in proper mean.

17- Interests and Relationships

ACLEDA Securities Plc. discloses all of the interests or relationships between ACLEDA Securities Plc. and other persons that could influence ACLEDA Securities Plc. or its Securities Representatives as stated in Schedule [2] or its amended Schedule in respect of the terms and conditions of the agreement and other relevant regulations.

18- Complaints

- 1- In case ACLEDA Securities Plc. or its representative do not apply to the terms and conditions of the Agreement, the Client may make a complaint in writing to confirm the name and contact details of person handling complaints at ACLEDA Securities Plc.
- 2- ACLEDA SECURITIES PLC. shall solve of the Client's complaint within 07(seven) business days after reception of the complaint.

19- Client's personal representatives

- 1- The Client may appoint a person, other than ACLEDA Securities Plc. or its related representative, in writing by Power of Attorney or other means permitted by law to give Client Orders or other instructions to ACLEDA Securities Plc. on the Client's behalf in respect of Securities Trading through the ACLEDA Securities Plc. At the signing date of this Agreement, the Client shall appoint the persons specified in Schedule [3] as its legal representative.
- 2- ACLEDA Securities Plc. shall, prior to accept any instructions provided by a legal representative, require that the Client provides ACLEDA Securities Plc. with an original or a certified true copy of the written Proxy under which the legal representative was appointed.
- 3- The Client shall notify immediately ACLEDA Securities Plc. in writing of the revocation of any personal representative's authority. ACLEDA Securities Plc. shall act in accordance with Client Orders or other instructions received from the representative, unless and until it is notified otherwise by the Client.
- 4- The Client agrees to proxy by proxy letter or authorize by law for placing order in the name of investor to person name..... Sex.....
 Date of birth ...DD../ ..MM../ ..YYYY.. ID-Card/Passport number
Expire date ...DD../ ..MM../ ..YYYY..
 Address Home No. Street.....Commune/Sangkat
District/Khan/City.....Province/Capital.....
 Representative of investor that authorize can place order by:
☐ Telephone÷
 Order by Tel. No.....

លេខទូរស័ព្ទទទួលបានបញ្ជា: 023 9999 66 / 023 9999 77 / 023 72 33 88 / 015 72 33 88
☐ សារទូរស័ព្ទ៖
លេខទូរស័ព្ទដាក់បញ្ជា.....
លេខទូរស័ព្ទទទួលបានបញ្ជា: 015 72 33 88
☐ អ៊ីម៉ែល៖
អាសយដ្ឋានអ៊ីម៉ែលដាក់បញ្ជា.....
អាសយដ្ឋានអ៊ីម៉ែលទទួលបានបញ្ជា: **acs.rep@acledasecurities.com.kh**

Receive order by Tel. No.: 023 9999 66 / 023 9999 77 / 023 72 33 88 / 015 72 33 88

☐ SMS÷

Order by Tel. No.

Receive order by Tel. No. : **015 72 33 88**

☐ Email÷

Order by Email.....

Receive order by Email: **acs.rep@acledasecurities.com.kh**

២០- ការរក្សាភាពសម្ងាត់

អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី យល់ព្រមថាមិនត្រូវដាក់បង្ហាញព័ត៌មានសម្ងាត់របស់អតិថិជន ឬព័ត៌មានសម្ងាត់ដទៃទៀតពាក់ព័ន្ធនឹងអតិថិជនដែល អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ទទួលបានក្នុងការអនុវត្តសេវាកម្មស្របតាមកិច្ចព្រមព្រៀងនេះ ទៅឲ្យបុគ្គលណាមួយឡើយលើកលែងតែមានករណីណាមួយដូចខាងក្រោម៖

- ក- មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីអតិថិជនដោយមានបញ្ជាក់ពីបុគ្គលដែលមានសិទ្ធិទទួលនូវព័ត៌មានសម្ងាត់នោះ
- ខ- មានការស្នើសុំពី គ.ម.ក. ឬតុលាការនៃព្រះរាជាណាចក្រកម្ពុជា ឬ
- គ- មានការតម្រូវដោយច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត

២១- សេចក្តីថ្លែងព័ត៌មានហានិភ័យ

- 1- អតិថិជនត្រូវទទួលស្គាល់ថាថ្លៃមូលបត្រអាចប្រែប្រួលឡើង ឬចុះ ហើយព័ត៌មានដែលត្រូវបាន ផ្តល់ឲ្យអំពីចំណូលនៃការវិនិយោគ ឬថ្លៃមូលបត្រដែលស្របតាមកិច្ចព្រមព្រៀងនេះ នឹងមិនត្រូវ បានធានាដោយ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ឬបុគ្គលផ្សេងទៀតឡើយ ។
- 2- អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ត្រូវផ្តល់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងសេចក្តីថ្លែងព័ត៌មានហានិភ័យផ្សេងទៀតដែលផ្អែកលើសេវាកម្មដែលបានផ្តល់ឲ្យប្រសិនបើមាន ។

២២- ច្បាប់ចម្លងនៃកិច្ចព្រមព្រៀង

កិច្ចព្រមព្រៀងនេះត្រូវធ្វើជាពីរច្បាប់ដែលមានចុះហត្ថលេខា និងត្រាបស់ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី និងស្នាមមេដៃឬហត្ថលេខារបស់អតិថិជន ហើយ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ផ្តល់ឲ្យអតិថិជនមួយច្បាប់ភ្លាមៗ និងមួយច្បាប់ទៀតរក្សាទុកនៅ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ។

២៣- បដិវាទកម្ម

ដោយអនុលោមតាមប្រការ ៦ នៃក្រមសីលធម៌វិជ្ជាជីវៈរាល់លក្ខខណ្ឌនៃកិច្ចព្រមព្រៀងមិនត្រូវលុបចោល ឬដាក់កំហិតលើសិទ្ធិអតិថិជន ឬកាតព្វកិច្ចរបស់ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ដែលទទួលស្គាល់ដោយច្បាប់ ។ រាល់លក្ខខណ្ឌនៅក្នុងកិច្ចព្រមព្រៀងនេះ ឬ/និងកិច្ចព្រមព្រៀងផ្សេងទៀតរវាងភាគីទាំងពីរដែលលុបចោល ឬដាក់កំហិតលើសិទ្ធិអតិថិជន ឬកាតព្វកិច្ចរបស់ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ដែលទទួលស្គាល់ដោយច្បាប់មិនមានអានុភាពអនុវត្តឡើយ ។

២៤- ការជូនដំណឹង

- 1- រាល់របាយការណ៍ និងការជូនដំណឹងដែលផ្តល់ឲ្យអតិថិជនត្រូវស្របទៅតាមកិច្ចព្រមព្រៀងនេះ ឬក្រមសីលធម៌វិជ្ជាជីវៈ លើកលែងតែមានសំណើជាលាយលក្ខណ៍អក្សរផ្សេងពី នេះពីអតិថិជន
- 2- អតិថិជនព្រមព្រៀងជូនដំណឹងភ្លាមៗដល់ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី នៅពេលមានការផ្លាស់ប្តូរអាសយដ្ឋាន ឬព័ត៌មានសម្រាប់ទំនាក់ទំនងផ្សេងទៀតរបស់ខ្លួន ។ ករណីអតិថិជនខកខានមិនបានជូនដំណឹងដល់ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ពីការផ្លាស់ប្តូរទាំងនេះរាល់របាយការណ៍ ឬការជូនដំណឹងត្រូវផ្ញើជូនអតិថិជនទៅតាមមធ្យោបាយសមស្រប ដូចមានចែងក្នុងចំណុច ១៣ ខាងលើ ។

២៥- ការបញ្ចប់កិច្ចសន្យា

- 1- ភាគីនីមួយៗមានសិទ្ធិបញ្ចប់កិច្ចព្រមព្រៀងនេះគ្រប់ពេលវេលា ដោយត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុនក្នុងរយៈពេល ០៧(ប្រាំពីរ) ថ្ងៃនៃថ្ងៃធ្វើការ ដល់ភាគីម្ខាងទៀត ។
- 2- ភាគីទាំងពីរយល់ព្រមថាការបញ្ចប់កិច្ចព្រមព្រៀងនេះ មិនប៉ះពាល់ដល់សិទ្ធិ និងកាតព្វកិច្ចដែល មិនទាន់អនុវត្តចប់របស់ភាគីនីមួយៗដែលមានមុនពេលបញ្ចប់កិច្ចព្រម ព្រៀងនេះ ។

២៦- កិច្ចព្រមព្រៀងរួម

កិច្ចព្រមព្រៀងនេះ ជាកិច្ចព្រមព្រៀងរួមរវាងភាគីទាំងសងខាងដែលចែងអំពីការតែងតាំង អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ធ្វើជាភ្នាក់ងាររបស់អតិថិជន និងលក្ខខណ្ឌនៃការផ្តល់សេវាកម្ម ។ រាល់បទបង្ហាញ ឬសេចក្តីថ្លែងការណ៍ ឬកិច្ចព្រមព្រៀងផ្សេងទៀតទោះជាលាយលក្ខណ៍អក្សរ ឬក៏ផ្ទាល់មាត់រវាងភាគីទាំងសងខាងដែលពាក់ព័ន្ធនឹងបញ្ហានេះ មិនមានអនុភាពអនុវត្តឡើយ ។

២៧- ការកែប្រែ

កិច្ចព្រមព្រៀងនេះអាចកែប្រែនៅពេលមានការយល់ព្រមរវាងភាគីទាំងសងខាង ។ នៅពេលមានការធ្វើវិសោធនកម្មច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យមូលបត្រ ដែលផ្ទុយទៅនឹង កិច្ចព្រមព្រៀងនេះ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី នឹងកែប្រែកិច្ចព្រមព្រៀងនេះឲ្យស្របតាមច្បាប់ និង

20- Confidentiality

ACLEDA Securities Plc. agrees not to disclose to any person any confidential Client Information, or any other confidential information in relation to the Client that ACLEDA Securities Plc. obtained in carrying out the Services pursuant to this Agreement, provided that ACLEDA Securities Plc. may disclose such confidential information:

- a. With the written consent of the Client by confirming the authorized person;
- b. To the SECC or court of the Kingdom of Cambodia up on request;
- c. Otherwise as provided by law and other relevant regulations.

21- Risk Disclosure Statements

- 1- The Client acknowledges that securities price shall be fluctuated to increase or decrease and the information provided about income of investment or Securities price acquired pursuant to this Agreement are not guaranteed by ACLEDA Securities Plc. or any other person.
- 2- ACLEDA Securities Plc. Shall provide an additional information relevant to the risk disclosure statements, depending on the Services provided, if any.

22- Copy of Agreement

The Agreement shall make into two copies with sign and seal of ACLEDA Securities Plc. and fingerprint or signature of the Client, and ACLEDA Securities Plc. shall provide the Client with such document of this Agreement immediately and keep another at ACLEDA Securities Plc.

23- Laws Not Affected

The Parties agree that, in compliance with Article 6 of the Code of Conduct, the terms of this Agreement shall not in any way operated to remove, exclude, or restrict any rights of the Client or obligations of ACLEDA Securities Plc. under the law. Any terms and conditions of this Agreement or/and any other agreement between the Parties which in any way operated to remove, exclude, or restrict any rights of the Client or obligations of ACLEDA Securities Plc. under the law, shall be of no effect.

24- Notice

- 1- All reports and notices to the Client shall be in complied with this Agreement or the Code of Conduct, unless otherwise requested in writing by the Client.
- 2- The Client agrees to promptly notify ACLEDA Securities Plc. of any change of address or any other contact details of the Client. If the Client fails to notify ACLEDA Securities Plc. on the changes, all report or other notice shall be sent to the Client by proper means as stated in point 13 above.

25- Termination

- 1- Either Party shall be entitled to terminate this Agreement at any time by notifying the other party in writing 07 (seven) working days in advance.
- 2- The parties agree that termination of this Agreement shall not affect the rights and duties of the Parties that have accrued before such termination.

26- Entire Agreement

This Agreement is the entire consensus between the Parties as to the appointment of ACLEDA Securities Plc. as the Client's agent and the provision of the Services. No other presentation, statement or agreement whether written or oral between the Parties in relation to such matters shall be of any effect.

27- Amendment

This Agreement may only be amended with the consensus of each Party, provided that where there is a change in any Securities Law and relevant regulations that is contrary to the provisions of this Agreement ACLEDA Securities Plc. shall amend this Agreement so that it

បទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យមូលបត្រ ដែលបានធ្វើសោធនកម្មដោយមិនចាំបាច់មានការយល់ព្រមពីអតិថិជន និងត្រូវជូនដំណឹងតាមមធ្យោបាយសមស្របដូចមានចែងក្នុងចំណុច ១៣ ខាងលើ ។

២៨- ការចាត់តាំង

អតិថិជនព្រមព្រៀងថា រាល់សិទ្ធិនិងកាតព្វកិច្ចដែលមានកំណត់ក្នុងកិច្ចព្រមព្រៀងនេះ នឹងត្រូវ ផ្ទេរទៅឲ្យប្រតិសិទ្ធិសាកល ប្រតិសិទ្ធិដោយឡែក និងអ្នកតំណាងរបស់អតិថិជន ក្នុងករណីមាន ការផ្លាស់ប្តូរកម្មសិទ្ធិនៃមូលបត្រ ដែលកើតឡើងដោយប្រតិបត្តិការនៃច្បាប់ ការទទួលមរណភាព របស់អតិថិជន ក្ស័យធន អសមត្ថភាព ដីកាតុលាការ ឬដោយហេតុផលណាមួយផ្សេង ទៀត ។ ករណីនេះ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី នឹងចាត់ចែងនូវរាល់ការផ្ទេរមូលបត្រ និងការចុះបញ្ជីនៃការផ្ទេរនោះ ។

២៩- ច្បាប់គ្រប់គ្រង និងយុត្តាធិការ

កិច្ចព្រមព្រៀងនេះត្រូវគ្រប់គ្រងដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ រាល់វិវាទដែលកើតចេញពីកិច្ចព្រមព្រៀងនេះ អាចដោះស្រាយតាមនីតិវិធីដោះស្រាយវិវាទដែលកំណត់ដោយ គ.ម.ក. ។

complies with such changed Securities Law and relevant regulations, without the Client’s consent, and upon doing so shall notify the Client in proper way as stated in point 13 above.

28- Assignment

The Client agrees that any right and obligation in this Agreement shall be binding upon the Client’s universal successor, particular successor and personal representative in title and that in the case of any change of title to Securities that occurs by operation of law, by reason of the Client’s death, bankruptcy, legal incompetence, court order or any other reason, ACLEDA Securities Plc. may arrange any transfer of Securities and the registration of such transfer.

29- Governing Law and Jurisdiction

This Agreement is governed by the laws of the Kingdom of Cambodia.
Any dispute under the terms of this Agreement shall be resolved pursuant to any dispute resolution procedure prescribed by the SECC.

ដើម្បីឲ្យកិច្ចសន្យានេះមានសុពលភាព ភាគីទាំងពីរព្រមព្រៀងគ្នាដោយមានស្នាមម្រាមដៃ ឬចុះហត្ថលេខា :
To the agreement has validity, the parties agree to fingerprint or sign

អតិថិជន CLIENT		តំណាង អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី REPRESENTATIVE OF ACLEDA Securities Plc. ហត្ថលេខា និងត្រា Signature and seal
ស្នាមម្រាមដៃ ឬ ហត្ថលេខា Fingerprint Block or Signature	ត្រាករណីជានីតិបុគ្គល/ស្ថាប័ន Seal in case as Legal Entity/Organization	
ឈ្មោះ:..... Full Name	ឈ្មោះ:..... Full Name	

តារាងទី ១

Schedule 1

លាភការ

Remuneration

ការកំណត់កម្រៃជើងសា ថ្លៃសេវា និងលាភការផ្សេងៗ

Set out commissions or brokerage fee, fees and other remuneration

ប្រភេទកម្រៃ Nature of Benefit	អត្រាសម្រាប់បញ្ជាទិញ Rate for purchase order	អត្រាសម្រាប់បញ្ជាលក់ Rate for sell order	ការគណនា Method of Calculation
កម្រៃជើងសា Brokerage Fee			
ថ្លៃសេវា Fees			
លាភការផ្សេងៗ Other Remuneration			
សរុប Total			

សម្គាល់ Note: + កម្រៃជើងសាអប្បបរមា:.....
Minimum Brokerage Fee

តារាងទី ២

Schedule 2

ផលប្រយោជន៍និងទំនាក់ទំនង

Interests and Relationships

ផលប្រយោជន៍ និងទំនាក់ទំនងដែលអាចមានឥទ្ធិពលលើ អេស៊ីស៊ី ឥណ្ឌូធី ភីអិលស៊ី ក្នុងការផ្តល់សេវា

Set out interests and relationships that may influence ACLEDA Securities Plc. in providing the Services

ឈ្មោះ Name	ទំនាក់ទំនងជាមួយក្រុមហ៊ុន Relationship with Firm	ការពន្យល់ពីឥទ្ធិពល Explanation of Influence

តារាងទី ៣

Schedule 3

អ្នកតំណាងរបស់អតិថិជន

Client's personal representatives

ឈ្មោះអ្នកតំណាង Personal Representatives Name	អាសយដ្ឋានទំនាក់ទំនង Personal Representatives Address and Contact Details	ទំហំនៃការអនុញ្ញាតសិទ្ធិ Scope of Authority